



# របាយការណ៍ប្រចាំត្រីមាសទី៣

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

ធនាគារឌីជីថលអាស៊ី ចំកាត់  
(ធនាគារ ABA)

# ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២០	៣១ ខែធ្នូ ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	២៣.១៩៦.៧០១	១៧.៩០៩.១៧០
បំណុលសរុប	២០.២៤៣.៥០៩	១៥.៨៨៦.៤២១
មូលធនសរុប	២.៩៥៣.១៩២	២.០២២.៧៤៩
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩
ចំណូលសរុប	៤១៩.៥៧៣	៣៣០.៣៦៣
ប្រាក់ចំណេញមុនបង់ពន្ធ	២០១.៣៧០	១៥៥.៧១១
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	១៥៧.០៧០	១៣១.១៣៥
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	១៥៩.៥៦០	១២៧.២១៣
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី៣ ឆ្នាំ២០២០	៣១ ខែធ្នូ ឆ្នាំ២០១៩
អនុបាតសោធនភាព	១៩,១៩	១៩,៩៤
អនុបាតបំណុលធៀបនឹងមូលធន	៦៨៤,៥៤	៧៨៥,៣៩
អនុបាតសន្ទនីយភាព	១៧៩,៣៤	១៦២,៣២
អនុបាតឥណទានមិនដំណើរការ	០,៨៣	០,៧០
អនុបាតបញ្ញើធៀបនឹងឥណទាន	៧៦,៥៦	៨១,៤២
អនុបាតផលចំណេញ (%)	ត្រីមាសទី៣ ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA) <sup>[១]</sup>	០,៧៣	០,៨០
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) <sup>[១]</sup>	៥,៥៦	៧,៥៨
អនុបាតលទ្ធភាពបង់ការប្រាក់ <sup>[១]</sup>	៤១៦,៥៧	៣៩៤,៣៩
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន

[១] អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខចំណេញ ឬបាត រយៈពេល ៣ខែ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ។

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

## ទ្រព្យសកម្មសរុប

គិតជាលានរៀល

+២៩.៥%

ពីឆ្នាំ២០១៩

២៣.១៩៦.៧០១

ត្រីមាសទី៣ ឆ្នាំ២០២០

១៧.៩០៩.១៧០

ឆ្នាំ២០១៩

## បំណុលសរុប

គិតជាលានរៀល

+២៧,៤%

ពីឆ្នាំ២០១៩

២០.២៤៣.៥០៩

ត្រីមាសទី៣ ឆ្នាំ២០២០

១៥.៨៨៦.៤២១

ឆ្នាំ២០១៩

## មូលធនសរុប

គិតជាលានរៀល

+៤៦%

ពីឆ្នាំ២០១៩

២.៩៥៣.១៩២

ត្រីមាសទី៣ ឆ្នាំ២០២០

២.០២២.៧៤៩

ឆ្នាំ២០១៩

## លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

គិតជាលានរៀល

+២៥.៤%

ពីត្រីមាសទី៣ ឆ្នាំ២០១៩

១៥៩.៥៦០

ត្រីមាសទី៣ ឆ្នាំ២០២០

១២៧.២១៣

ត្រីមាសទី៣ ឆ្នាំ២០១៩

## អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម

គិតជាភាគរយ

-៧ BPS  
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី៣ ឆ្នាំ២០១៩

០,៧៣

ត្រីមាសទី៣ ឆ្នាំ២០២០

០,៨០

ត្រីមាសទី៣ ឆ្នាំ២០១៩

## អនុបាតចំណេញធៀបនឹងមូលធនមធ្យម

គិតជាភាគរយ

-២០២ BPS  
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី៣ ឆ្នាំ២០១៩

៥,៥៦

ត្រីមាសទី៣ ឆ្នាំ២០២០

៧,៥៨

ត្រីមាសទី៣ ឆ្នាំ២០១៩

# សមាសភាពក្រុមប្រឹក្សាភិបាល



**Yves Jacquot**  
ប្រធានក្រុមប្រឹក្សាភិបាល



**Dominic Jacques**  
អភិបាលមិនប្រតិបត្តិ



**Madi Akmambet**  
អភិបាលប្រតិបត្តិ



**Martin Ouellet**  
អភិបាលមិនប្រតិបត្តិ



**Christian St-Arnaud**  
អភិបាលមិនប្រតិបត្តិ



**Guy Quaden**  
អភិបាលឯករាជ្យ



**Henri Calvet**  
អភិបាលឯករាជ្យ



**Etienne Chenevier**  
អភិបាលឯករាជ្យ

# សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

វិនិយោគិនជាទីគោរព ខ្ញុំបាទសូមអនុញ្ញាតអធិប្បាយក្នុងរបាយការណ៍នេះ អំពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ABA ក្នុងត្រីមាសទីបី ឆ្នាំ២០២០ ដោយអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មការមូលបត្រកម្ពុជា (SECC) ។

ស្ថានភាពការិកររាលដាលវិស្វកម្ម ១៩ នៃប្រទេសកម្ពុជានៅតែមានស្ថិរភាព ហើយកម្ពុជាមិនទាន់ប្រកាសបិទប្រទេសទាំងស្រុងនៅឡើយទេ ដោយអាជីវកម្មផ្សេងៗជាច្រើននៅតែដំណើរការជាធម្មតា។ ទោះជាយ៉ាងណា រហូរក្លែងរហូរទេសចរអន្តរជាតិ និងការវិនិយោគផ្ទាល់ពីបរទេសបានថយចុះយ៉ាងខ្លាំង ដោយធ្វើឲ្យមានភាពមិនច្បាស់លាស់ចំពោះផ្នែកជាច្រើននៃសេដ្ឋកិច្ច។ ដូចគ្នានឹងពេលមុន វិស័យទេសចរណ៍ វិស័យកម្មនិយម និងវិស័យសំណង់ និងវិស័យសំខាន់ៗជាច្រើនទៀតបានជួបប្រទះការលំបាក។

ពាក់ព័ន្ធនឹងបញ្ហានេះ ធនាគារ ABA បន្តរៀបចំកម្មវិធីជំនួយរបស់ខ្លួនឡើងវិញ ក្រោមគោលនយោបាយរៀបចំកម្មវិធីឡើងវិញដែលបានអនុម័តតាមសភាពរណ៍នាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ។ ក្នុងត្រីមាសទីបី កម្មវិធីដែលបានរៀបចំឡើងវិញរបស់ធនាគារបានកើនឡើងបន្ថែមចំនួន ៩៨៤ ដែលមានតម្លៃជាទឹកប្រាក់ ៤៣,៩ លានដុល្លារអាមេរិក។ នៅចុងត្រីមាសទីបី កម្មវិធីដែលបានរៀបចំឡើងវិញមានចំនួនសរុប ១០.៨០៧ ដែលមានតម្លៃជាទឹកប្រាក់ ៥៥២,៥ លានដុល្លារអាមេរិក។ អត្រានៃកម្មវិធីដែលបានរៀបចំឡើងវិញនៅក្នុងផលបត្រសរុប មានចំនួន ១៦,១៣% ។ ស្របពេលជាមួយគ្នានេះ ធនាគារ ABA ពិចារណារៀបចំកម្មវិធីឡើងវិញប្រកបដោយគុណភាពខ្ពស់ដោយ៩១% ក្នុងចំណោមនោះ បានស្នើសុំរយៈពេលអនុគ្រោះលើការបង់ប្រាក់ដើម និងបន្តបង់តែការប្រាក់។ ការអនុវត្តបែបនេះអនុញ្ញាតឲ្យធនាគារ ABA ព្យាករណ៍ប្រកបចំណូល និងរៀបចំផែនការសកម្មភាពនាពេលអនាគត។ ធនាគារ ABA នឹងបន្តជួយដល់អតិថិជនកម្មវិធីរបស់ខ្លួនដើម្បីជម្នះបញ្ហាអំឡុងពេលកំពុងជួបឧបសគ្គតាមរយៈគោលនយោបាយរៀបចំកម្មវិធីឡើងវិញ។

ធនាគារបានយល់ច្បាស់នូវតួនាទីសំខាន់នៃវិស័យហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយក្រៅពីការរៀបចំកម្មវិធីឡើងវិញ ធនាគារក៏បន្តផ្តល់កម្មវិធីអតិថិជនចាស់ថ្មីបន្ថែមទៀត។ នៅត្រីមាសទីបី កម្មវិធីចំនួន ៩.៨០៧ ដែលមានតម្លៃជាទឹកប្រាក់ ៥៧៦,៦ លានដុល្លារអាមេរិកត្រូវបានបញ្ចេញជូនអតិថិជន។ លទ្ធផលនេះ បានបង្កើនផលបត្រកម្មវិធីមូលប្រមាណ ៩,៧% លើផលបត្រកម្មវិធី ៣,៤ ប៊ីលានដុល្លារ ចាប់ពីត្រីមាសទីមួយដល់ត្រីមាសទីបី។

ដើម្បីបន្ថែមការគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់នៅទូទាំងប្រទេស ធនាគារ ABA ចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ (SCFS) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងផ្តល់កម្មវិធីដែលមានការប្រាក់ទាបដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ ក្រោមគម្រោងសហហិរញ្ញប្បទាននេះ ធនាគារ ABA ផ្តល់កម្មវិធីសម្រាប់ចំណាយមូលធន និងទុនបង្វិល ជាមួយអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចី ៧ ឆ្នាំ។ គិតត្រឹមចុងត្រីមាសទីបី ឆ្នាំ២០២០ ធនាគារ ABA បានបញ្ចេញកម្មវិធីចំនួន ១៧ ក្រោមគម្រោងសហហិរញ្ញប្បទាននេះដែលមានតម្លៃជាទឹកប្រាក់ ២,៦ លានដុល្លារអាមេរិក។

ផ្នែកមូលនិធិ ធនាគារ ABA បានបន្តសាងសង់នូវស្ថិរភាពផលបត្ររបស់ខ្លួនដែលបានកើនឡើងនៅត្រីមាសទីបី លើមូលនិធិ ៤,៥ ប៊ីលានដុល្លារអាមេរិក ដែលមានកំណើន ១៧,៣% ធៀបនឹងត្រីមាសទីពីរ ឆ្នាំ២០២០ ។ អតិថិជនកាន់តែច្រើនឡើងៗ ជ្រើសរើសយកធនាគារ ABA ធ្វើជាដៃគូបម្រើសេវាធនាគាររបស់ខ្លួន។ ជាលទ្ធផល មូលដ្ឋានអតិថិជនរបស់ធនាគារនៅត្រីមាសទីបី ឆ្នាំ២០២០ កើនបាន ១៤% ហើយចំនួនអតិថិជនធនាគារ ABA បានឡើងដល់ ១,២ លាន។

សំដៅលើសូចនាករសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារនៅក្នុងរយៈពេលនៃរបាយការណ៍នេះ យើងទទួលបានកំណើនប្រកបដោយស្ថិរភាព។

- គិតត្រឹមដំណាច់ត្រីមាសទីបី ឆ្នាំ២០២០ ទ្រព្យសកម្មសរុបកើនបាន ១៤% ធៀបនឹងត្រីមាសទីពីរ និងសមមូល ៥,៧ ប៊ីលានដុល្លារអាមេរិក។
- មូលធនភាគហ៊ុនិករបស់ធនាគារក៏កើនឡើង និងឡើងដល់ ៧២០,៣ លានដុល្លារអាមេរិក អំឡុងរបាយការណ៍នេះ។
- ធនាគារមានសមត្ថភាពអាចរក្សាផលចំណេញសុទ្ធ ៣៨,៤ លានដុល្លារអាមេរិក ក្នុងត្រីមាសទីបី ឆ្នាំ២០២០ ខណៈប្រាក់ចំណេញសុទ្ធសរុបតាំងពីដើមឆ្នាំ កើនដល់ ១០៣,៩ លានដុល្លារអាមេរិក។

កំណើនទាំងនេះអាចកើតមាន ដោយសារតែយុទ្ធសាស្ត្រប្រុងប្រយ័ត្នរបស់ធនាគារ និងអានុភាពដ៏ខ្លាំងក្លារបស់កម្មវិធីសេវាធនាគារដ៏ដ៏ថ្លៃថ្លាដ៏ទំនើបរបស់ខ្លួន។ ក្នុងត្រីមាសទីបី ធនាគារ ABA បានបង្កើនសមត្ថភាពកម្មវិធីសេវាធនាគារចល័តរបស់ខ្លួនគួរឲ្យកត់សម្គាល់តាមរយៈការនាំមកនូវសេវាកម្ម និងមុខងារងាយស្រួលថ្មីៗ។ ធនាគារក៏ចាប់ផ្តើមដាក់ចេញនូវបណ្តាញទីតាំងស្វ័យសេវាធនាគារថ្មីស្ថានីយរបស់ខ្លួន គឺ ABA 24/7 ។

ដោយយល់ពីតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជានិងវិស័យហិរញ្ញវត្ថុ ធនាគារ ABA បានចាប់ផ្តើមជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលបុគ្គលិកថ្មី “តេជោ” ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគម្រោងបាគង ស្ថិតក្រោមធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រែប្រួលបណ្តាញនៅក្នុងប្រតិបត្តិការធនាគារ។

ក្នុងនាមជាធនាគារពាណិជ្ជកម្មជាទីមួយ ដែលបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មក្នុងចំនួនទឹកប្រាក់សរុប ៨៤,៨ ប៊ីលានរៀល ធនាគារ ABA ក៏ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍទិដ្ឋភាពមូលបត្រ និងលើកកម្ពស់ប្រាក់រៀល។

ដោយសង្កេតលើការណ៍នេះ និងសមិទ្ធផលសម្រេចផ្សេងៗទៀតរបស់ធនាគារ ទស្សនាវដ្តីអន្តរជាតិ Euromoney បានផ្តល់កិត្តិយសប្រគល់ ជូនធនាគារ ABA នូវពានរង្វាន់ "ធនាគារឆ្នើមជាងគេនៅកម្ពុជា ឆ្នាំ២០២០" ។ បន្ថែមលើនេះ ទស្សនាវដ្តី Asian Banking and Finance បានផ្តល់ពានរង្វាន់ "ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំនៅកម្ពុជា" ជូនធនាគារ ABA សម្រាប់ភាពលេចធ្លោនៃកម្មវិធី ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារ ។

ក្នុងទិដ្ឋភាពជាទូទៅ ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ត្រធុរកិច្ចរបស់ខ្លួនដោយផ្ដោតលើផលិតផលហិរញ្ញវត្ថុឌីជីថល និងកម្មវិធីប្រកបដោយ ផលិតភាពដល់អាជីវកម្មនៅក្នុងវិស័យដែលបម្រើដល់សេដ្ឋកិច្ចពិតប្រាកដ ។ ធនាគារអនុវត្តវប្បធម៌គ្រប់គ្រងហានិភ័យរឹងមាំដែលពង្រឹង ដោយមុខងារសេវាកម្ម និងប្រតិបត្តិតាមទូទាំងធុរកិច្ចរបស់ខ្លួន ។

ក្រុមប្រឹក្សាភិបាល នឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការពិនិត្យមើលការប្រតិបត្តិយុទ្ធសាស្ត្ររបស់ធនាគារដោយផ្អែកលើការអនុវត្តបំផុត និងស្តង់ដារនានា ។ សម្រាប់ហេតុផលនេះ ក្រុមប្រឹក្សាភិបាលមានសមត្ថភាពពេញលេញដែលសមាជិករបស់ខ្លួន មានជំនាញរឹងមាំខាង ធនាគារ និងហិរញ្ញវត្ថុ និងអភិបាលកិច្ចសាជីវកម្ម ។

តំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមអរគុណចំពោះគណៈប្រតិបត្តិនៃធនាគារ ABA សម្រាប់ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ពួកគេ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់មគ្គុទ្ទេសក៍ និងកិច្ចគាំទ្រ ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ និងភាគីពាក់ព័ន្ធនានាសម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ABA ។

ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០



លោក **Yves Jacquot**  
ប្រធានក្រុមប្រឹក្សាភិបាល

# មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	III
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	V
<b>ផ្នែកទី ១. ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ</b>	២
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	៣
ខ. លក្ខណៈនៃធុរកិច្ច	៣
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	៤
<b>ផ្នែកទី ២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច</b>	៥
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	៦
ខ. រចនាសម្ព័ន្ធចំណូល	៦
<b>ផ្នែកទី ៣. របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ</b>	៧
<b>ផ្នែកទី ៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង</b>	៩
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១០
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១២
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៣
ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៣
ង. ផលប៉ះពាល់នៃអតិផរណា	១៣
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៣
ហត្ថលេខាភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៤

## ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ



## ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
ជាអក្សរឡាតាំង	Advanced Bank of Asia Limited
លេខកូដស្តង់ដារ	KH ២០០០០៩១៩៨៦
ទីស្នាក់ការ	អគារលេខ១៤១, ១៤៦, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ សង្កាត់ បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ២២៥ ៣៣៣
លេខទូរសារ	(+៨៥៥) ២៣ ២១៦ ៣៣៣
គេហទំព័រ	www.ababank.com
អ៊ីមែល	info@ababank.com
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១០៥៩៣ ចុះថ្ងៃទី២៩ ធ្នូ ២០១០
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B១៤ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ វិច្ឆិកា ២០១៩
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ	១៥៥/១៩ គ.ម.ក. ចុះថ្ងៃទី០៧ សីហា ២០១៩
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Askhat Azhikhanov

## ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងកំណត់របស់មូលបត្រ (សហគ្រាសឯកជន) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍនិងកំណើនជាង ២០ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហ័របស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។

ធនាគារ ABA គឺជាបុគ្គលិកម្មរបស់ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ២៤៧ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងមានបណ្តាញធនាគារសម្ព័ន្ធហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ក្នុងនាមជាកាតហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ២០១៤ មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយដែលមានជើងចូលវិស័យធនាគារនៅកម្ពុជា។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ ២,៥លាននាក់។ នាមគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាដើមនៃបណ្តាសហគ្រាសធុនតូច និងមធ្យមនានានៅទីនោះ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុប ៥,៧ ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង ១,២លានជាមួយបណ្តាញទូលំទូលាយ មានសាខា ៧៧ ម៉ាស៊ីនស្វ័យសេវាជាង ៦០០+ និងធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើប។

ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លទ្ធភាពសង 'B+' រយៈពេលវែង ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ កម្រិតឥណទានត្រូវបានដំឡើងពីកម្រិត 'B' ក្នុងខែធ្នូ ឆ្នាំ២០១៩។

# គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅត្រីមាសទីបី ឆ្នាំ២០២០ ធនាគារ ABA ពង្រឹងបន្ថែមនូវប្រតិបត្តិការ និងស្ថានភាពទីផ្សាររបស់ខ្លួន ។

## ការពង្រឹងប្រព័ន្ធស្វ័យសេវាធនាគារ

ក្នុងរយៈពេលរបាយការណ៍នេះ ធនាគារ ABA បានបន្តពង្រឹងទីតាំងស្វ័យសេវាធនាគាររបស់ខ្លួនដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការកាន់តែប្រសើរ និងងាយស្រួលគ្រប់ពេលវេលាតាមរយៈប្រព័ន្ធឌីជីថលរបស់ខ្លួន ។

ជាក់ស្តែង ABA Mobile ជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃដែលឈ្នះបានពានរង្វាន់ ទទួលបានមុខងារថ្មីៗជាច្រើន ដូចជា ៖

- មុខងារគ្រប់គ្រងកាតឥណទាន
- មុខងារស្នើសុំបើកកាតព្រូត
- សេវាផ្ទេរប្រាក់ Visa Direct និងសេវាផ្ទេរប្រាក់ក្លាមៗ Ria
- ចំនួនទឹកប្រាក់កំណត់ប្រតិបត្តិការតាម SWIFT ច្រើនជាងមុន
- មុខងារគណនីមានលេខពិសេស

ជាលទ្ធផល ឥឡូវនេះអ្នកប្រើកម្មវិធី ABA Mobile អាចគ្រប់គ្រងចំនួនទឹកប្រាក់កំណត់របស់កាតរបស់ពួកគេ ស្នើសុំបើកកាតថ្មីដោយមិនបាច់អញ្ជើញមកកាន់សាខា ឬក៏បិទកាតនៅក្នុងកម្មវិធីបាន ប្រសិនបើបាច់នោះ ។

សេវាផ្ទេរប្រាក់ Visa Direct និងសេវាផ្ទេរប្រាក់ Ria ផ្តល់ជូនអតិថិជននូវសេវាផ្ទេរប្រាក់ក្លាមៗនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកជាមួយថ្លៃសេវាសមរម្យបំផុត ។ សេវាផ្ទេរប្រាក់ Visa Direct គឺជាបណ្តាញទូទាត់របស់ក្រុមហ៊ុន Visa សម្រាប់ប្រតិបត្តិការពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត (P2P) ដែលអនុញ្ញាតឲ្យម្ចាស់កាត ABA Visa អាចធ្វើការទូទាត់ ឬផ្ទេរប្រាក់បានក្លាមៗពីកម្មវិធី ABA Mobile ទៅកាន់កាត Visa ផ្សេងទៀតដែលបើកនៅក្នុងប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ។

អ្នកដែលត្រូវការធ្វើប្រាក់ចំនួនច្រើនៗទៅក្រៅប្រទេសអាចទទួលបានចំនួនទឹកប្រាក់កំណត់ប្រតិបត្តិការកាន់តែច្រើនជាងមុន ដោយប្រើប្រព័ន្ធផ្ទេរប្រាក់ SWIFT នៅក្នុងកម្មវិធី ។

ដើម្បីបង្កើនឱកាសប្រតិបត្តិការសេវាជាមួយធនាគារបន្ថែម ធនាគារ ABA បានដាក់ឲ្យដំណើរការមុខងារគណនីមានលេខពិសេស ។ ឥឡូវនេះអតិថិជនអាចបើកគណនីធនាគារថ្មីដែលមានលេខដូចគ្នានឹងលេខទូរស័ព្ទ ស្លាកលេខរថយន្ត ឬក៏មានលេខនាំសំណាងរបស់ខ្លួនបាន ។

ជាការឆ្លើយតបនឹងកំណើនយ៉ាងច្រើននូវចំនួនអតិថិជន ក្នុងខែកក្កដា ធនាគារ ABA បានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទីតាំងស្វ័យសេវាធនាគារដាច់ដោយឡែករបស់ខ្លួនដែលមានឈ្មោះថា **ABA 24/7** ។ ABA 24/7 ជាផ្នែកមួយរបស់ធនាគារក្នុងការផ្តល់សេវាស្វ័យធនាគារដ៏ទូលំទូលាយគ្រប់ពេលវេលា ម៉ែប៉ូនម៉ោងក្នុងមួយថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលអាចជួយឲ្យអតិថិជនធ្វើការដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានបត្រដោយមិនបាច់រង់ចាំនៅតាមសាខាទៀតឡើយ ។ ABA 24/7 ជាទីតាំងដ៏បង្ករបស់ធនាគារដែលផ្តល់សេវាដាក់មូលប្បទានបត្រតាមម៉ាស៊ីនស្វ័យសេវា ។ ម៉ាស៊ីនស្វ័យសេវានេះទទួលទាំងមូលប្បទានបត្រធនាគារ ABA និងមូលប្បទានបត្រពីធនាគារផ្សេងៗនៅក្នុងស្រុក ។

## ការបន្តប្រឹងប្រែងឆ្ពោះទៅរកបរិយាប័ន្នហិរញ្ញវត្ថុ

ធនាគារ ABA យល់ពីតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យហិរញ្ញវត្ថុ និងប្តេជ្ញាចិត្តពេញលេញក្នុងការដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាកម្មដែលមានភាពងាយស្រួល ។ ក្នុងត្រីមាសទីបី ឆ្នាំ២០២០ ធនាគារ ABA អនុវត្តគំនិតផ្តួចផ្តើមតាមទិសដៅនេះ ដូចខាងក្រោម ៖

ក្នុងខែកក្កដា ភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុន KESS INNOVATION ជាភាគីផ្តល់ដំណោះស្រាយទូទាត់តាមហាង និងតាមអនឡាញ ត្រូវបានប្រកាសដើម្បីផ្តល់សេវាទូទាត់មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករដោយប្រើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក KESS ។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ផ្តើមជាមួយក្រុមហ៊ុន KESS INNOVATION ។ សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះគណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបានបទពិសោធន៍ទិញទំនិញដោយចុចតែ ១ គ្រឹក សម្រាប់ការទិញទំនិញនាពេលអនាគត ។ សម្រាប់ការទិញទំនិញតាមហាង ពាណិជ្ជករ KESS នឹងប្រើប្រាស់ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY ។

លើសពីនេះ ក្នុងខែសីហា ធនាគារ ABA និងមជ្ឈមណ្ឌលបណ្តុះបណ្តាល “តេជោ” ដែលជាគ្រឹះស្ថានស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់បណ្តុះយុវជនកម្ពុជាមានសហគ្រិនភាព និងសមត្ថភាពនាំនូវគំនិតនៅក្នុងបច្ចេកវិទ្យាភ្នែកពងអភិវឌ្ឍ និងដំណោះស្រាយឌីជីថលថ្មីៗបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកក្នុងការអភិវឌ្ឍប្រព័ន្ធអេកូនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងនាំនូវគំនិត ។

នៅក្នុងអនុស្សរណៈនេះ ធនាគារ ABA នឹងផ្តល់កម្មវិធីទូទាត់ PayWay ដល់គម្រោង និងគំនិតផ្តួចផ្តើមគម្រោង និងធុរកិច្ចថ្មីៗរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់បរិស្ថាន Sandbox របស់ PayWay សម្រាប់គោលបំណងសាកល្បង និងនវានុវត្តន៍នានា។

ជាការចូលរួមរបស់ខ្លួន មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យប្រើប្រាស់ និងផ្តល់អាទិភាពដល់កម្មវិធី PayWay របស់ធនាគារ ABA ធ្វើជាប្រព័ន្ធទូទាត់អនឡាញដែលត្រូវជ្រើសរើសសម្រាប់គម្រោង និងគំនិតផ្តួចផ្តើមនានារបស់ខ្លួន ព្រមទាំងសហការយ៉ាងសកម្មជាមួយធនាគារ ABA ដើម្បីជំរុញឱ្យមានកំណើនការទូទាត់អនឡាញ ប្រព័ន្ធអេកូធុរកិច្ចថ្មី និងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ខែកញ្ញា គឺជាខែដែលមានព្រឹត្តិការណ៍ដ៏សំខាន់មួយផ្សេងទៀត ដែលធនាគារ ABA បានក្លាយជាសមាជិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់រួមគ្នាមួយផ្នែកលើ blockchain ដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សមាជិកភាពនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABA អាចផ្ទេរប្រាក់ដោយងាយស្រួលរវាងគណនី ABA និងគណនីបាគង ដោយប្រើកម្មវិធី ABA Mobile និងកម្មវិធីបាគង។ លើសពីនេះ ការដាក់ប្រាក់ចូល ឬដកប្រាក់ពីគណនីបាគងអាចធ្វើទៅបាននៅតាមទីតាំងនានារបស់ធនាគារ។

**ការទទួលស្គាល់ជាអន្តរជាតិ**

សហគមន៍អន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងអំពីការបន្តប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើបមកកាន់ទីផ្សារ។

ក្នុងខែកក្កដា ធនាគារបានទទួលពានរង្វាន់ “ធនាគារដ៏ឆ្លើមនៅកម្ពុជា ឆ្នាំ២០២០” ពីទស្សនាវដ្តី Euromoney ជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីល្បាញ និងជាទីទុកចិត្តរបស់ពិភពលោក។ អ្នកជំនាញនៃទស្សនាវដ្តី Euromoney បានឆ្លុះបញ្ចាំងជាពិសេសពីការអភិវឌ្ឍរបស់ធនាគារ ABA ក្នុងការកែប្រែអាជីវកម្មឌីជីថល ទំនើបកម្មលើកម្មវិធី ABA Mobile របស់ខ្លួន និងការពង្រីកវិសាលភាពសេវាកម្ម ព្រមទាំងលទ្ធផលសម្រេចសំខាន់ៗផ្សេងទៀតក្នុងរយៈពេលជាង ១២ ខែកន្លងទៅនេះ។

ក្នុងខែសីហា ទស្សនាវដ្តី Asian Banking and Finance បានប្រគល់ពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្លើមប្រចាំឆ្នាំនៅកម្ពុជា” ជូនធនាគារ ABA សម្រាប់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏ដ៏លេចធ្លោរបស់ខ្លួន។ ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងទំនើបកម្ម បន្ថែមគួរឱ្យកត់សម្គាល់ដែលខ្លួនបានដាក់ឱ្យប្រើក្នុង ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារ។

**ចរន្តនេះទុកទំនេរ**

## ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

### ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី៣ ឆ្នាំ២០២០	៣១ ខែធ្នូ ឆ្នាំ២០១៩
<b>ផ្នែកសេវាឥណទាន</b>		
ចំនួនគណនីឥណទាន	៧៧.៧៩២	៦៦.៥១៣
ឥណទានដុលសរុប (លានរៀល)	១៤.០៧៩.៦៩១	១១.២៦៥.០៣៧
<b>ផ្នែកសេវាប្រាក់បញ្ញើ</b>		
ចំនួនគណនីប្រាក់បញ្ញើ	១.២៣៣.២៦៨	៨២៨.៦៥១
ប្រាក់បញ្ញើសរុប (លានរៀល)	១៨.៣៩១.១៩៤	១៣.៨៣៦.០២៥
<b>ព័ត៌មានទូទៅ</b>		
ចំនួនសាខាបើកដំណើរការ	៧៧	៧៧
ចំនួនបុគ្គលិកសរុប	៦.២០៦	៦.៤១០
ចំនួនម៉ាស៊ីន អេធីអឹម	៤៤៩	៤១៨
ចំនួនម៉ាស៊ីនទូទាត់	១.៦០៦	១.២១៤

### ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី៣ ឆ្នាំ២០២០		ត្រីមាសទី៣ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ(%)	ចំនួន (លានរៀល)	ភាគរយ(%)
១	ចំណូលពីការប្រាក់	៣៦២.៤៤៧	៨៦,៣៨	២៨៣.៩៦៥	៨៥,៩៦
២	ចំណូលកម្រៃ និងជើងសារ	៥៤.១៧១	១២,៩១	៤៤.៣៦៧	១៣,៤៣
៣	ចំណូលផ្សេងៗ	២.៩៥៥	០,៧០	២.០៣១	០,៦១
<b>ចំណូលសរុប</b>		<b>៤១៩.៥៧៣</b>	<b>១០០</b>	<b>៣៣០.៣៦៣</b>	<b>១០០</b>

## ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យ  
ឡើងវិញដោយសវនករឯករាជ្យ

សូមយោង ឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

## ផ្នែកទី ៤

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង



ការពិភាក្សា និងវិភាគខាងក្រោមនេះ ផ្ដោតសំខាន់លើ លទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹម កាលបរិច្ឆេទថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវបានត្រួតពិនិត្យរួចរាល់ ដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (“CIFRS”) និងអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនឹងគោលការណ៍ ណែនាំនានាដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារធ្វើការពិភាក្សានិងវិភាគទៅលើ សមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និង កត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។

### ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១. ការវិភាគចំណូល

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មានប្រភពចំណូលធំៗចំនួន៣ គឺ ចំណូលមកពីការប្រាក់ ចំណូលកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលមកពីការប្រាក់ រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និង ចំណូលមកពីមូលបត្រវិនិយោគនានា
- ចំណូលកម្រៃ និងជើងសារ រួមមាន ការសន្យាឥណទាន ចំណូលពីការផ្ទេរប្រាក់និងវេបប្រាក់ ចំណូលពីប័ណ្ណផ្សេងៗ
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់ និង ចំណូលផ្សេងៗទៀត។

#### ២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី៣ ឆ្នាំ២០២០		ត្រីមាសទី៣ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៣៦២.៤៤៧	៨៦,៣៨	២៨៣.៩៦៥	៨៥,៩៦
២	ចំណូលកម្រៃ និងជើងសារ	៥៤.១៧១	១២,៩១	៤៤.៣៦៧	១៣,៤៣
៣	ចំណូលផ្សេងៗ	២.៩៥៥	០,៧០	២.០៣១	០,៦១
<b>ចំណូលសរុប</b>		<b>៤១៩.៥៧៣</b>	<b>១០០</b>	<b>៣៣០.៣៦៣</b>	<b>១០០</b>

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមានចំនួន ៨៦,៣៨% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដែលនៅក្នុងនោះ ៩៧%បានមកពីចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន។

#### ៣. ការវិភាគគម្លាតចំណេញដុល

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល។ ប៉ុន្តែ ទម្រង់របាយការណ៍នេះអាចបង្ហាញលើប្រាក់ចំណេញពីការប្រាក់សុទ្ធ ដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយ ការប្រាក់ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងចំណុច **ការវិភាគចំណេញមុនបង់ពន្ធ**។

៤. ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញមុនបង់ពន្ធ	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៣៦២.៤៤៧	២៨៣.៩៦៥	៧៨.៤៨២	២៧,៦៤
ចំណាយលើការប្រាក់	(៦៣.៦១០)	(៥២.៨៩២)	(១០.៧១៨)	២០,២៦
<b>ចំណូលមកពីការប្រាក់សុទ្ធ</b>	<b>២៩៨.៨៣៧</b>	<b>២៣១.០៧៣</b>	<b>៦៧.៧៦៤</b>	<b>២៩,៣៣</b>
ចំណូលកម្រៃ និងជើងសារ	៥៤.១៧១	៤៤.៣៦៧	៩.៨០៤	២២,១០
ចំណាយកម្រៃ និងជើងសារ	(១៦.១៣៨)	(១៤.៣៨១)	(១.៧៥៧)	១២,២២
<b>ចំណូលកម្រៃ និងជើងសារសុទ្ធ</b>	<b>៣៨.០៣៣</b>	<b>២៩.៩៨៦</b>	<b>៨.០៤៧</b>	<b>២៦,៨៤</b>
ចំណូលប្រតិបត្តិការផ្សេងៗ	២.៩៥៥	២.០៣១	៩២៤	៤៥,៤៩
ចំណាយបុគ្គលិក	(៧១.១២៥)	(៦៣.៦៩៨)	(៧.៤២៧)	១១,៦៦
ចំណាយប្រតិបត្តិការ	(៣០.១៣៣)	(២៥.១១១)	(៥.០២២)	២០,០០
ចំណាយរំលស់	(២០.២៦២)	(១៥.៥១២)	(៤.៧៥០)	៣០,៦២
<b>ប្រាក់ចំណេញពីប្រតិបត្តិការ</b>	<b>២១៨.៣០៥</b>	<b>១៥៨.៧៦៩</b>	<b>៥៩.៥៣៦</b>	<b>៣៧,៥០</b>
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(១៦.៩៣៥)	(៣.០៥៨)	(១៣.៨៧៧)	៤៥៣,៧៩
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>	<b>២០១.៣៧០</b>	<b>១៥៥.៧១១</b>	<b>៤៥.៦៥៩</b>	<b>២៩,៣២</b>

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២០១.៣៧០ លានរៀល ដែលបានកើនឡើង ២៩,៣២% ស្មើនឹង ៤៥.៦៥៩ លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ២៧,៦៤% នៃចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ២២,១០% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។

៥. ការវិភាគប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញសុទ្ធ	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២០១.៣៧០	១៥៥.៧១១	៤៥.៦៥៩	២៩,៣២
ចំណាយពន្ធលើប្រាក់ចំណូល	(៤៤.៣០០)	(២៤.៥៧៦)	(១៩.៧២៤)	៨០,២៦
<b>ប្រាក់ចំណេញសុទ្ធក្នុងគ្រា</b>	<b>១៥៧.០៧០</b>	<b>១៣១.១៣៥</b>	<b>២៥.៩៣៥</b>	<b>១៩,៧៨</b>

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ១៥៧.០៧០លានរៀល ដែលបានកើនឡើងចំនួន ១៩,៧៨% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩ បង្ហាញអំពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ ជាលទ្ធផលធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹង មូលធនចំនួន ៥,៥៦% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ០,៧៣% គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ។

៦. ការវិភាគចំណូលលម្អិតសរុប

សង្ខេបនៃរបាយការណ៍ចំណូលលម្អិតសរុប	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៥៧.០៧០	១៣១.១៣៥	២៥.៩៣៥	១៩,៧៨
ចំណូលលម្អិតផ្សេងៗ	២.៤៩០	(៣.៩២២)	៦.៤១២	(១៦៣,៤៩)
<b>ចំណូលលម្អិតសរុប</b>	<b>១៥៩.៥៦០</b>	<b>១២៧.២១៣</b>	<b>៣២.៣៤៧</b>	<b>២៥,៤៣</b>

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ គណៈគ្រប់គ្រងទទួលស្គាល់ថា ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ មិនមានកត្តា សំខាន់ៗ និងនិន្នាការសំខាន់ៗណាដែលអាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឡើយ ។

៨. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ចាត់ទុកចំណុចខាងក្រោមជាកត្តាជោគជ័យដែលនាំមកនូវផលចំណេញ ៖

- កំណើនមូលនិធិ ដោយសារតម្រូវការបញ្ជីសម្រាប់ធនាគារ រួមជាមួយផលិតផល និងសេវាកម្មប្រតិបត្តិការផ្សេងៗទៀត
- កំណើនផលបត្រឥណទាន ដោយសារតម្រូវការខ្ពស់នៅទីផ្សារ មកលើផលិតផលកម្ចីរបស់ធនាគារ ជាពិសេស វិស័យ MSME ។

កត្តាទាំងពីរនេះ ត្រូវបានរាប់បញ្ចូលជាមួយការបន្តអភិវឌ្ឍលើប្រព័ន្ធដីជម្រករបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ទំនើប និងប្រកបដោយនវានុវត្ត ។

កម្មវិធីធនាគារតាមទូរស័ព្ទដៃ ABA Mobile ទទួលបានការពង្រឹងសំខាន់ៗជាច្រើននៅក្នុងត្រីមាសទី៣ ។ ឥឡូវនេះ អ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចគ្រប់គ្រងចំនួនទឹកប្រាក់កំណត់របស់កាតរបស់ពួកគេ ស្នើសុំបើកកាតថ្មីដោយមិនបាច់អញ្ជើញមកកាន់សាខា ឬក៏បិទកាតនៅក្នុងកម្មវិធី ប្រសិនបើចាំបាច់នោះ ។ លើសពីនេះ ពួកគេអាចផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស តាមរយៈសេវាផ្ទេរប្រាក់ Visa Direct និងសេវាផ្ទេរប្រាក់អន្តរជាតិ Ria ។

អ្នកដែលត្រូវការធ្វើប្រាក់ចំនួនច្រើនៗទៅក្រៅប្រទេសអាចទទួលបានចំនួនទឹកប្រាក់កំណត់ប្រតិបត្តិការកាន់តែច្រើនជាងមុន ដោយប្រើប្រព័ន្ធធ្វើប្រាក់ SWIFT នៅក្នុងកម្មវិធី។

ដើម្បីបង្កើនឱកាសប្រតិបត្តិការសេវាជាមួយធនាគារបន្ថែម ធនាគារ ABA បានដាក់ឱ្យដំណើរការមុខងារគណនីមានលេខពិសេស។ ឥឡូវនេះ អតិថិជនអាចបើកគណនីធនាគារថ្មីដែលមានលេខដូចគ្នានឹងលេខទូរស័ព្ទ ស្លាកលេខរបស់យុទ្ធសាស្ត្រ ឬក៏មានលេខនាំសំណាងរបស់ខ្លួនបាន។

ធនាគារក៏បានវិនិយោគដ៏សំខាន់នៅក្នុងការពង្រឹងទីតាំងស្វ័យសេវាធនាគារ ដោយធ្វើការដំណើរការបន្ថែមនូវម៉ាស៊ីន ATM ម៉ាស៊ីនដាក់/ដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនទូទាត់ POS និងការពង្រីកបណ្តាញទូទាត់តាមកូដ QR របស់ខ្លួន។

### ២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ ABA ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដូច្នេះការឡើងចុះនៃតម្លៃរបស់វត្ថុធាតុដើមមិនប៉ះពាល់ដល់ធនាគារឡើយ។

### ៣. ការវិភាគលើពន្ធ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនៃប្រទេសកម្ពុជា ដូច្នេះ ធនាគារ មានកាតព្វកិច្ចក្នុងការបង់ពន្ធ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា។

ការបង់ពន្ធនានាជូនអគ្គនាយកដ្ឋានពន្ធដារ ក៏ជាការរួមចំណែកដល់សង្គម និងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ សម្រាប់អនុលោមភាពលើកាតព្វកិច្ចពន្ធដារ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានសុពលភាព ២ឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០១៩ និង ២០២០។

### ៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ គណៈគ្រប់គ្រងទទួលស្គាល់ថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីនោះទេ។

ទន្ទឹមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ សេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ គណៈគ្រប់គ្រងបានវាយតម្លៃពីផលប៉ះពាល់របស់វីរុសកូវីដ-១៩ មកលើធនាគារ ហើយបានសន្និដ្ឋានថា មិនមានផលប៉ះពាល់ជាសារវន្តមកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទេ។

### គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានកំណត់ត្រាកំណើននៃចំណូលគួរឲ្យកត់សម្គាល់ ដោយធានាបាននូវចំណូលការប្រាក់សុទ្ធសរុប ២៩៨,៨ ប៊ីលានរៀល ដែលស្មើនឹងកំណើន ២៩,៣៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ចំណេញប្រតិបត្តិការមានចំនួនសរុប ២១៨,៣ ប៊ីលានរៀល ដែលខ្ពស់ជាងត្រីមាសទី៣ ឆ្នាំ២០១៩ ប្រមាណ ៣៧,៥០%។

### ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនបណ្តោយឲ្យទទួលរងហានិភ័យពីស្ថានភាពរូបិយប័ណ្ណប្រទេសចំហច្រើន។ ស្ថានភាពចំហនៃរូបិយប័ណ្ណប្រទេស ត្រូវបានត្រួតពិនិត្យ និងចាត់ចែងជាប្រចាំ ដោយរៀបចំនិងតម្រូវការប្រតិបត្តិការរូបិយប័ណ្ណរបស់អតិថិជន និងការគ្រប់គ្រងតារាងសមតុល្យរបស់ធនាគារ ដោយធានាបាននូវនិរន្តរភាពនៃប្រាក់ចំណេញជូនធនាគារ។ ពាក់ព័ន្ធនឹងអត្រាការប្រាក់ ធនាគាររក្សាបាននូវគោលនយោបាយអត្រាការប្រាក់ចម្រើនស្របប្រាក់បញ្ញើ និងកម្រិតរបស់ខ្លួន។ ដូច្នេះ ធនាគារមិនមានការប្រែប្រួលជាសារវន្តណាមួយពាក់ព័ន្ធនឹងអត្រាការប្រាក់ក្នុងអំឡុងពេលរបាយការណ៍នេះឡើយ។ ឥទ្ធិពលនៃតម្លៃទំនិញ មិនបង្កផលប៉ះពាល់ដល់ធនាគារឡើយ។

### ង. ផលប៉ះពាល់នៃអតិផរណា

អត្រាអតិផរណារួមជាមធ្យមនៅកម្ពុជាគិតត្រឹមធាតុដើមទី១ ឆ្នាំ២០២០ មានកម្រិតត្រឹម ២,៥% យោងតាមរបាយការណ៍ប្រចាំធាតុដើមទី១ ចេញដោយធនាគារជាតិ នៃកម្ពុជា។ ដូច្នេះនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើការចំណាយប្រតិបត្តិការរបស់ធនាគារ ABA ឡើយ។

### ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

នៅក្នុងរយៈពេលនៃរបាយការណ៍ សេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩។ វិស័យទេសចរណ៍ វិស័យកម្មន្តសាល និងវិស័យសំណង់ និងវិស័យសំខាន់ៗសម្រាប់សេដ្ឋកិច្ចជាច្រើនទៀត ទទួលរងផលប៉ះពាល់ខ្លាំង។

ដើម្បីកាត់បន្ថយផលប៉ះពាល់លើសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានាដើម្បីគាំទ្រដល់វិស័យអាទិភាពនានា៖

- គាំទ្រជាសាច់ប្រាក់ផ្ទាល់ជួយដល់កម្មករកាត់ដេរ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលអត់ការងារធ្វើ និងប្រជាជនដែលជួបការលំបាកបំផុត ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាជាតិត្រូវបានរៀបចំអាទិភាពឡើងវិញដើម្បីត្រៀមបម្រុងប្រាក់ប្រហែល ១ ប៊ីលានដុល្លារ ដើម្បីដោះស្រាយសម្រាប់វិស័យដែលត្រូវសង្គ្រោះបន្ទាន់ ។
- លើកលែងពន្ធសម្រាប់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ និងពន្យារពេលរហូតដល់ចុងឆ្នាំ២០២០ ។
- ធនាគារសហគ្រាសធុនតូច និងមធ្យមដែលបង្កើតថ្មី ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ។ ធនាគារនេះត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់កម្ចីដែលមានការប្រាក់ទាប ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ។ ក្នុងគម្រោងកម្ចីនេះ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម មានសិទ្ធិផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមសម្រាប់ចំណាយដើមទុន និងដើមទុនបង្វិលដោយមានអត្រាការប្រាក់ពិសេសត្រឹម ៧% ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់ ៧ ឆ្នាំ ។
- ធ្វើឱ្យមានភាពងាយស្រួលនូវវិធាននានាសម្រាប់កសិករកម្ម ការនាំចូល និងការនាំចេញ និងផ្តល់ការបញ្ចុះតម្លៃ ២៥% លើវិក្កយបត្រអគ្គិសនី សម្រាប់ឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត ដើម្បីជួយបន្ថយផលប៉ះពាល់នៃវិបត្តិនេះ ។

វិធានការទាំងនេះ ព្រមជាមួយគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគាំទ្រសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ ជាពិសេស ។

ជាលទ្ធផល គណៈគ្រប់គ្រងរបស់ធនាគារ បានវាយតម្លៃស្ថានភាព និងសន្និដ្ឋានថា មានផលប៉ះពាល់តិចតួចមកលើលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ ។

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ  
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០  
ហត្ថលេខា និងត្រា



លោក **Madi Akmambet**  
អភិបាលប្រតិបត្តិ

ជ. លោក **Dominic Jacques**  
អភិបាលមិនប្រតិបត្តិ



លោក **Madi Akmambet**  
អភិបាលប្រតិបត្តិ



អគារលេខ១៤១, ១៤៦, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ  
និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ សង្កាត់  
បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+៨៥៥) ២៣ ២២៥ ៣៣៣ | ទូរសារ: (+៨៥៥) ២៣ ២១៦ ៣៣៣  
info@ababank.com | www.ababank.com